

Buku Joel na Likanda ya Adventiste du Septième Jour ya Laodicée — Motángo Mibale na Mitano

Jeff Pippenger
2026-01-11

លេខមកប្រែ

Kitab Yoel berhadapan dengan kepemimpinan gereja Masehi Advent Hari Ketujuh Laodikia dengan kesaksian tentang pemberontakannya yang terus meningkat selama empat generasi. Keempat generasi itu juga digambarkan dalam Yehezkiel pasal delapan, di mana dua puluh lima orang dari generasi keempat itu sujud menyembah matahari. Pada tahun 1901, tiga belas tahun sesudah pemberontakan tahun 1888, gereja Advent membentuk sebuah komite untuk memimpin gereja.

ជនបទបុបព្វញតុតិបុរតិបត្តិរបស់សនុនិហាតទូទៅដំបូង ត្រូវបានបង្កើតឡើងក្នុងអំឡុងការរៀបចំឡើងវិញដ៏សំខាន់នៃសម័យបុរេសនុនិហាតទូទៅ ឆ្នាំ 1901 ហើយវាមានសមាជិក 25 នាក់។ នេះជាការពង្រីកដ៏សំខាន់មួយ ប្រៀបធៀបនឹងគណៈកម្មាធិការមុនឆ្នាំ 1901 ដែលមានសមាជិកត្រឹមតែ 13 នាក់ប៉ុណ្ណោះ។ ចំនួនសមាជិកបានកើនឡើងតាមបណ្តាឆ្នាំកន្លងមក ប៉ុន្តែព្រះយេស៊ូវដែលតែម្ចាស់ចុងបញ្ចប់ដោយដើមកំណើត។ ដើមកំណើតគឺមានសមាជិក 25 នាក់ ដោយមានម្នាក់មួយជាអ្នកដឹកនាំ សុរាជនាធិបតីក្នុងក្រុមនេះ។ ដោយមានប្អូនប្អូន 24 នាក់ និងមហាប្អូន 1 នាក់។

Judas dengan Majelis Sanhedrin merupakan dua lambang pemberontakan pada zaman Kristus. Majelis Sanhedrin melambangkan gereja Seventh-day Adventist Laodikia. Penglibatan Sanhedrin dalam penyaliban Kristus melambangkan peranan Adventisme dalam krisis undang-undang Ahad. Sanhedrin—majlis tertinggi orang Yahudi di Yerusalem, yang terdiri daripada imam-imam kepala, tua-tua, dan ahli-ahli Taurat, serta dipengerusikan oleh Imam Besar Kayafas—memainkan peranan yang penting dalam peristiwa-peristiwa yang membawa kepada kematian Yesus.

Selepas penangkapan Yesus di Getsemani (yang diatur melalui pengkhianatan Yudas), Dia dibawa menghadap Sanhedrin pada waktu malam di rumah Kayafas. Mereka mencari kesaksian untuk menghukum-Nya, dengan mengemukakan saksi-saksi yang menuduh-Nya melakukan penghujatan dan pemberontakan.

Nang tuwirang tanungin ni Caiaphas si Jesus kung siya ang Mesiyas (o Anak ng Dios), ang tugon ni Jesus na nagpapatibay, “Ikaw ang nagsabi,” ay nagbunsod sa mataas na saserdote na ipahayag, “Pamumusong!” Hinatulan siya ng kapulungan na karapat-dapat sa kamatayan. Palibhasa’y wala silang kapangyarihan sa ilalim ng pamamahala ng Romano na magpatupad ng parusang kamatayan, ibinigay nila si Jesus kay Poncio Pilato, ang Romanong gobernador, na pinararatanan siya ng

paghihimagsik upang matiyak ang isang pagpapatupad na Romano. Ang mismong pagpapako sa krus ay isinagawa ng mga kawal na Romano sa ilalim ng utos ni Pilato, ngunit matapos lamang na siya'y nagpaubaya sa panggigipit ng mga punong saserdote at ng isang pulutong (na humingi ng kamatayan ni Jesus at ng pagpapalaya kay Barabbas).

“Kristus tatkala berada di bumi ini, dunia memilih Barabas. Dan pada hari ini dunia dan gereja-gereja sedang membuat pilihan yang sama. Adegan-adegan pengkhianatan, penolakan, dan penyaliban Kristus telah dipentaskan kembali, dan akan sekali lagi dipentaskan kembali dalam skala yang sangat luas. Manusia akan dipenuhi dengan sifat-sifat musuh, dan melalui mereka tipu dayanya akan memiliki kuasa yang besar. Tepat sejauh terang ditolak, sejauh itu pula akan ada salah pengertian dan salah paham. Mereka yang menolak Kristus dan memilih Barabas bekerja di bawah suatu penyesatan yang membinasakan. Pemutarbalikan dan kesaksian dusta akan berkembang menjadi pemberontakan terbuka. Jika mata jahat, seluruh tubuh akan penuh dengan kegelapan. Mereka yang menyerahkan kasih sayang mereka kepada pemimpin mana pun selain Kristus akan mendapati diri mereka berada di bawah kendali, tubuh, jiwa, dan roh, dari suatu kegilaan yang begitu memikat sehingga di bawah kuasanya jiwa-jiwa berpaling dari mendengar kebenaran untuk mempercayai dusta. Mereka terjatuh dan tertangkap, dan melalui setiap tindakan mereka berseru, Lepaskanlah Barabas bagi kami, tetapi salibkanlah Kristus.”

“Bjale jele qeto eno e a dirwa. Ditiro tšeo di dirilwego sefapanong di a boeletšwa gape. Ka dikerekeng tšeo di tlogetšego therešo le toko go utollwa seo tlhago ya motho e ka se dirago le seo e tlogo go se dira ge lerato la Modimo e se molao wo o sa fetogego moyeng. Ga go nyakege gore re makatšwe ke selo le ge e le sefe seo se ka diregago bjale. Ga go nyakege gore re tlabje ke tšwelopele efe goba efe ya poifo. Bao ba gatakelago ka dinao tša bona tše di sa kgethegago molao wa Modimo ba na le moya wo o swanago le wa banna bao ba gobošitšego le go eketša Jesu. Ka ntle le go ikwa molato mo matswalong a bona, ba tla dira mediro ya tatago bona, diabololo. Ba tla botšiša potšišo yeo e tšwilego melomong ya bofora ya Judase, Le tla mpha eng ge nka eketša Jesu Kriste go lena? Bjale le gona Kriste o a eketšwa mo mothong wa bakgethwa ba gagwe.” Review and Herald, January 30, 1900.

Jekar petikan itu sungguh-sungguh bermakna tepat sebagaimana yang dikatakannya, maka mereka yang sedang dikenal pasti sebagai “memilih Barabas” tidak akan dapat memahami apa yang diajarkan oleh petikan itu. Mereka itu ialah orang-orang dalam 2 Tesalonika yang menerima kesesatan yang kuat, kerana mereka tidak mengasihi kebenaran. Tentang mereka yang memilih Barabas, dia berkata, “Mereka yang memberikan kasih sayang mereka kepada mana-mana pemimpin selain Kristus akan mendapati diri mereka berada di bawah kawalan, tubuh, jiwa, dan roh, suatu kegilaan yang begitu mempesona sehingga di bawah kuasanya jiwa-jiwa berpaling daripada mendengar kebenaran lalu mempercayai dusta.” Mereka yang sedang memilih Barabas berada di bawah kawalan Syaitan sebelum tanda penunjuk jalan salib dan undang-undang Ahad. Dalam keadaan itu mereka sama sekali tidak mungkin dapat memahami apa yang diajarkan oleh petikan itu. Oleh itu mereka akan mencadangkan bahawa, “keadaan-keadaan ketika Sister White menuliskan kata-kata ini adalah untuk sejarah yang khusus itu, bukan sekarang.” Barangkali mereka akan berkata, “Dia sedang berbicara tentang agama Kristian secara umum, dan ini tidak

Tentu saja, keadaan sejarah pada waktu Sister White menuliskan kata-kata itu sesungguhnya merupakan suatu ulasan atas sejarah pribadinya, namun sebagaimana halnya dengan Yohanes dalam Kitab Wahyu, ketika seorang nabi diperintahkan untuk menulis, ia diperintahkan untuk menuliskan “apa yang telah kaulihat, baik yang ada sekarang maupun yang akan terjadi sesudah ini.” Ketika seorang nabi mencatat hal-hal yang ada sekarang, pada saat yang sama ia juga sedang mencatat hal-hal yang akan ada.

Hogol hoyongonyn udiridlaga ni Ezekiel-iin 25 huneer tölöölögddög bogood ted bas Korah, Dathan, Abiram nartai hamt baysan 250 huntei zögnöliin huvid niitsen bna. 1888 ony esergüütgegchid bolon Minneapolis-iin Yerönhii Chuulgan deer gartsan esergüütgel ni Korah, Dathan, Abiram nariin boslogyg davtan bna gej Egch White todorhoi todorhoilson ni mon adil chuhal yum. Egch White Ilchlel arvan naimdah bulegiinh ni tengerelech buuj irj, delhiig ööriin aldraar gereltүүлүh үед суулиин бороо ehldegiig shuud zaadag.

“Hujan akhir akan dicurahkan ke atas umat Allah. Seorang malaikat yang perkasa akan turun dari syurga, dan seluruh bumi akan diterangi dengan kemuliaannya.” *Review and Herald*, 21 April 1891.

សិស្សភារី វាយតម្លៃ បង្ហាញនូវការយល់ដឹងថា ទេវតាទាំងពីរនាក់ ជំពូក ១៨
បានចុះមកក្នុងសន្និបាតទូទៅឆ្នាំ ១៨៨៨ ជាមួយនឹងសាររបស់ A. T. Jones និង E. J.
Waggoner។ នៅពេលនោះសុចិត្តនៃក្រុមសន្និបាត
នាងត្រូវបានគូបដណ្តប់យ៉ាងខ្លាំងដោយការបោះបង្គោល
ដល់ថ្នាក់នាងសម្រេចចិត្តចេញចប់របស់របររបស់នាង ហើយចាកចេញ
ប៉ុន្តែទេវតាមួយបានប្តាប់នាងថា នាងត្រូវតែស្វែងរកនូវ ហើយកត់ត្រាបុគ្គលិកនោះទុក
ពិព្រោះវាជាការកើតឡើងនូវសារជាថ្មីនៃការបោះបង្គោលរបស់កូរ៉ា។
ហេតុអ្វីបានជាទេវតាចង់ឲ្យកត់ត្រាទុក
បុរសនិប្បិទមិនមែនសម្រាប់ផ្ទះវិជ្ជាសក្តិភាពមួយក្នុងចុងក្រោយ?
បុរសនិប្បិទវិជ្ជាសក្តិភាពសម្រាប់ចុងក្រោយ តើវាអាចមានន័យអ្វីផ្សេងទៀតបាន
ក្នុងពិធី ក្រុមជំនុំ សវនករ នេះទេ អាឌរនៃទិស្ស ឡាវឌីស រឿងនេះតាមជំហានរបស់សាសនាខ្មែរ
ក្នុងអំឡុងពេលបុគ្គលិកច្បាប់ចុងក្រោយ ហើយជាពិសេស
គឺបុរសក្តិសាសន៍ដែលនៅទីនោះលិបត្ថម្ភនោះ។

Jones ਅਤੇ Waggoner ਦਾ ਸੰਦੇਸ਼ “ਸੱਚਮੁੱਚ ਵਸ਼ਿਵਾਸ ਦੁਆਰਾ ਧਰਮੀ ਠਹਿਰਾਏ ਜਾਣ ਦਾ ਸੰਦੇਸ਼,” “ਲਾਓਦੀਕਿਆ ਦਾ ਸੰਦੇਸ਼,” “ਮਸੀਹ ਦੀ ਧਾਰਮਿਕਤਾ ਦਾ ਸੰਦੇਸ਼,” ਅਤੇ “ਤੀਜੇ ਦੂਤ ਦਾ ਸੰਦੇਸ਼” ਵਜੋਂ ਦਰਸਾਇਆ ਗਿਆ ਸੀ। ਬਾਰੀਆਂ ਨੇ ਉਸ ਸੰਦੇਸ਼ ਦਾ ਵਰਿਧ ਕੀਤਾ, ਅਤੇ ਭਵਿੱਖਬਾਣੀ ਦੀ ਆਤਮਾ ਦੀ ਰਹਨੁਮਾਈ ਅਤੇ ਸਭਾ ਲਈ ਚੁਣੇ ਗਏ ਦੂਤਾਂ ਨੂੰ ਵੀ ਅਸਵੀਕਾਰ ਕਰ ਦਿੱਤਾ। Sister White ਇਹ ਵੀ ਸਖਿਉਦੀ ਹੈ ਕਿ ਜਦੋਂ New York City ਦੀਆਂ ਵੱਡੀਆਂ ਇਮਾਰਤਾਂ ਪਰਮੇਸੁਰ ਦੀ ਸ਼ਕਤੀ ਦੇ ਇੱਕ ਸਪਰਸ਼ ਨਾਲ ਢਾਹ ਦਿੱਤੀਆਂ ਜਾਣਗੀਆਂ, ਤਦੋਂ Revelation 18:1–3 ਪੂਰਾ ਹੋਵੇਗਾ। 9/11 ਤੋਂ ਬਾਅਦ ਲਾਓਦੀਕਿਆਈ Seventh-day Adventist ਕਲੀਸ਼ਿਆ ਦੀ ਅਗਵਾਈ ਕੁਰਹ ਦੀ ਬਗਾਵਤ, ਪ੍ਰਾਚੀਨ 25 ਮਨੁੱਖਾਂ ਦੀ ਬਗਾਵਤ, 1888 ਵੱਚਿ ਅਗਵਾਈ ਦੀ ਬਗਾਵਤ, ਅਤੇ ਸਲੀਬ ਤੋਂ ਪਹਿਲਾਂ ਦੇ ਸਮੇਂ ਵੱਚਿ Sanhedrin ਦੀ ਬਗਾਵਤ ਨੂੰ ਦੁਹਰਾ ਰਹੀ ਹੈ। ਉਹ 25 ਮਨੁੱਖ ਇੱਕ ਪ੍ਰਤੀਕ ਹਨ, ਜੋ ਇੱਕ ਜਾਲਸਾਜ਼ ਲੇਵੀਯ ਪੁਰੋਹਤਾਈ ਨੂੰ ਦਰਸਾਉਂਦੇ ਹਨ।

Mu-Levi a fanela ku va ni malembe ya 25 hi vukhale loko a sungula ku tirha.

Tuhan berfirman kepada Musa, demikian: Inilah yang berlaku bagi orang Lewi: mulai dari umur dua puluh lima tahun ke atas mereka harus masuk untuk menjalankan pelayanan pada Kemah Pertemuan; tetapi mulai dari umur lima puluh tahun mereka harus berhenti dari pelayanan itu dan tidak lagi melakukannya. Namun mereka harus membantu saudara-saudara mereka di dalam Kemah Pertemuan untuk memelihara tugas penjagaan, tetapi mereka sendiri tidak lagi melakukan pelayanan itu. Demikianlah harus kaulakukan kepada orang Lewi berkenaan dengan tugas mereka. Bilangan 8:23–26.

Molevi o qala tšebeletso ea hae a le lilemo li mashome a mabeli a metso e mehlano, 'me o sebeletsa lilemo tse mashome a mabeli a metso e mehlano, ho fihlela a le mashome a mahlano. Moromuoa oa Selekane ho Malakia 3 o hloekisa ka mollo hape o ntse o hloekisa Balevi nakong ea molao oa Sontaha, joalokaha A entse ka la 22 Mphalane, 1844.

Lihatlah, Aku akan mengutus utusan-Ku, dan ia akan mempersiapkan jalan di hadapan-Ku; dan Tuhan, yang kamu cari, akan dengan tiba-tiba datang ke bait-Nya, yakni utusan perjanjian, yang kamu sukai; lihatlah, Ia akan datang, firman TUHAN semesta alam.

Tetapi siapakah yang dapat bertahan pada hari kedatangan-Nya? dan siapakah yang akan tetap berdiri apabila Ia menampakkan diri? kerana Ia seperti api pemurni, dan seperti sabun tukang pembasuh: Dan Ia akan duduk sebagai pemurni dan pentahiris perak: dan Ia akan mentahirkan bani Lewi, dan memurnikan mereka seperti emas dan perak, supaya mereka dapat mempersembahkan kepada Tuhan suatu persembahan dalam kebenaran. Maka persembahan Yehuda dan Yerusalem akan berkenan kepada Tuhan, seperti pada zaman dahulu, dan seperti pada tahun-tahun yang lampau. Maleakhi 3:1–4.

Nombor “25” sebagai suatu simbol, bukan sahaja melambangkan seorang Lewi yang setia, tetapi juga seorang Lewi palsu. Maka “25” sebagai simbol menandakan pemisahan dua golongan penyembah, sama ada mereka itu gadis-gadis bijaksana dan gadis-gadis bodoh, domba dan kambing, gandum dan lalang. Nombor dua puluh lima bukan sahaja suatu simbol bagi seorang Lewi, tetapi sama pentingnya, ia merupakan simbol pemisahan (penyucian) orang-orang Lewi. Pemisahan itu berlaku pada undang-undang Ahad, dan hal itu merupakan salah satu pokok utama dalam Firman nubuat Tuhan. Maka adalah sesuai bahawa Matius fasal dua puluh lima hanyalah kesinambungan nubuat Yesus tentang akhir dunia dalam Matius dua puluh empat.

Na Yesu akatoka, akaondoka hekaluni; na wanafunzi wake wakamjia ili wamwonyeshe majengo ya hekalu. Naye Yesu akawaambia, Hamyaoni mambo haya yote? Amin, nawaambia, Hapa halitasalia jiwe juu ya jiwe ambalo halitabomolewa. Mathayo 24:1, 2.

Apabila Yesus meninggalkan Bait Suci, Dia tidak pernah kembali lagi. Dalam ayat-ayat terakhir pasal dua puluh tiga, Yesus telah menjatuhkan hukuman ke atas Sanhedrin, dan hukuman itu dinyatakan sebagai “lapan” celaka, dengan demikian memalsukan lapan jiwa di atas bahtera, hari kelapan penyunatan, hari kelapan kebangkitan, lapan generasi Abraham 430 tahun dan seterusnya. Nombor “lapan” yang palsu itu selaras dengan orang Lewi palsu.

Ndzi tiyisile ndzi ri eka n'wina: swilo leswi hinkwaswo swi ta wela ehenhla ka rixaka leri.

Ей, Иерусалим аа, Иерусалим аа, эш үзүүлэгчдийг алж, өөр уруу илгээгдсэн хүмүүсийг чулуугаар шиддэг чи, тахиа дэгдээхэйнүүдээ далавчныхаа дор цуглуулдгийн адил, чиний хүүхдүүдийг Би хичнээн олонтаа цуглуулахыг хүссэн боловч та нар хүссэнгүй! Харагтун, танай гэр та нарт эзгүйрэн орхигдлоо.

Ke a lo bolella: Ho tloha joale le ke ke la hlola le mpona, ho fihlela le tla re: Ho hlohonolofalitsoe ea tlang ka lebitso la Morena. Mattheu 23:36–39.

Matius bab dua puluh dua berakhir dengan suatu gambaran tentang pengikatan orang-orang jahat ke dalam berkas-berkas, dan berakhir dengan interaksi terakhir antara Kristus dan orang-orang Yahudi yang suka berbantah-bantah. Kemudian dalam bab 24 Ia meninggalkan Bait Allah untuk terakhir kalinya, menghentikan pekerjaan-Nya bagi Israel purba. Pasal itu berakhir sebagaimana ia dimulai, dengan pernyataan bahwa rumah mereka ditinggalkan bagi mereka dalam keadaan kosong, dan apa yang Ia sebut rumah Bapa-Nya ketika Ia mula-mula menyucikan Bait Allah kini telah menjadi rumah Yahudi yang kosong.

Dalam pasal 24, Yesus akan menjawab pertanyaan-pertanyaan tentang Bait Suci dan kehancurannya yang sudah mendekat. Kehancuran itu akan terjadi dalam generasi itu juga, yaitu suatu generasi ular beludak. Ia meninggalkan Bait Suci itu untuk tidak pernah kembali lagi, maka nubuatan-nubuatan yang Ia kemukakan ditujukan kepada Israel rohani, bukan Israel harfiah. Ketika Kristus meninggalkan bait suci yang adalah gereja Masehi Advent Hari Ketujuh Laodikia sebagaimana Ia telah melakukannya terhadap Israel purba, pada saat yang sama bait manusia dari seratus empat puluh empat ribu akan dipersatukan dengan Bait Ilahi untuk selama-lamanya. Ketika Yesus meninggalkan bait suci Israel purba, Ia menceraikan umat perjanjian-Nya yang dahulu itu untuk selama-lamanya.

Mateus capítulo onze até ao capítulo vinte e dois é o ômega da linha do capítulo onze ao vinte e dois no livro de Génesis. Quando a linha começa em Génesis onze, isso também assinala o início de Babel e da aliança de morte de Babel, que alcança o seu cumprimento ômega em Apocalipse capítulo dezassete, versículo onze, o versículo que é o centro exato dos versículos que compõem os capítulos onze a vinte e dois. O meio dos capítulos onze a vinte e dois em Génesis, Mateus e Apocalipse enfatiza, em cada caso, o estandarte ou o seu estandarte contrafeito. Em Génesis foi a circuncisão; em Mateus foi Pedro e a Rocha sobre a qual Cristo edificaria a sua igreja; e em Apocalipse foi a besta contrafeita que era, e não é, e há de subir, que é o oitavo, e é dos sete, e que então é desposada com o dragão.

Sebelas dan dua puluh dua ialah lambang yang menandai penyatuan Keallahan dengan kemanusiaan, yang justru merupakan perkara yang dilambangkan oleh Kristus ketika menuliskan hukum-Nya pada hati dan akal budi kita. 11 dan 22 ialah lambang perjanjian bagi seratus empat puluh empat ribu. Dalam Matius, pasal dua puluh tiga, imamat palsu menerima delapan celaka; pada titik waktu yang sama, imamat yang benar diurapi. Para imam dikuduskan selama tujuh hari, dan pada hari yang kedelapan mereka mulai melayani.

Ga se kotsi gore malatsi a supa a boineelo jwa baperesiti, a a neng a feleletsa ka gore tirelo ya bone e simolole ka letsatsi la borobedi, a simologa mo go Dipalo kgaolo ya borobedi le temana ya ntlha,

gonne “81” ke sesupo sa baperesiti.

కబట్టి యహోష మోషేతో ఇలా సలవీచుచును: అహరేనును అతని కుమారులను, వనోరములను, అభిషేక త్రైలమును, వపబలేకి ఒక ఎద్దును, రెండు దూడలను, పులీయనీలేనీ రోట్టలతో నొండిన ఒక గంపను తీసికొనుము; మరియు సమనోత సమాజమును వీరత్యక్రొషప గుడర ద్వారమునకు కూడదీయుము. అవ్వుడు యహోష అతనికి ఆజ్ఞాపించిన వీరకరమోషే చేసెను; సమాజము వీరత్యక్రొషప గుడర ద్వారమునకు కూడివచ్చెను. అవ్వుడు మోషే సమాజముతో ఇలా చెప్పెను: చేయబడవలెనని యహోష ఆజ్ఞాపించిన సంగతి ఇదే. ...

“Ku n’wina mi nga humi enyangweni wa Tabernakela ya nhlengeletano hi masiku ya nkombo, ku fikela loko masiku ya ku hlawuleriwa ka n’wina ma hela; hikuva u ta mi hlawulela hi masiku ya nkombo. Leswi a swi endleke namuntlha, Yehovha u lerisile leswaku swi endliwa, ku endlela leswaku ku endleriwa n’wina ku rivaleriwa ka xidyoho. Hikokwalaho mi ta tshama enyangweni wa Tabernakela ya nhlengeletano vusiku ni nhlekanhi hi masiku ya nkombo, mi hlayisa xileriso xa Yehovha, leswaku mi nga fi; hikuva hi sweswo ndzi lerisiwile.” Kutani Aroni ni vana va yena va endla hinkwaswo leswi Yehovha a swi leriseke hi voko ra Muxe. “Kutani swi endlekile leswaku hi siku ra vunhungu, Muxe a vitana Aroni ni vana va yena, ni vakulukumba va Israele; kutani a ku eka Aroni: ‘Titekere rhole lerintsongo ri va gandzelo ra xidyoho, ni khuna yi va gandzelo ro hisiwa, leswi nga riki na xivati, u swi humesa emahlweni ka Yehovha. ...’ Kutani Muxe a ku: ‘Hi swona leswi Yehovha a leriseke leswaku mi swi endla; kutani ku kwetsima ka Yehovha ku ta humelela eka n’wina.’ ... Kutani Aroni a tlakusa voko ra yena a ri kongomisa eka vanhu, a va katekisa, kutani a rhelela endzhaku ka ku humesa gandzelo ra xidyoho, ni gandzelo ro hisiwa, ni magandzelo ya ku rhula. Kutani Muxe na Aroni va nghena eTabernakeleni ya nhlengeletano, kutani va tlhela va huma, va katekisa vanhu; kutani ku kwetsima ka Yehovha ku humelela eka vanhu hinkwavo. Kutani ku huma ndzilo emahlweni ka Yehovha, wu hisa ehenhla ka alitari gandzelo ro hisiwa ni mafurha; leswi loko vanhu hinkwavo va swi vona, va huwelela, va wa hi mombo.” Levhitika 8:1–5, 33–36; 9:1, 2, 6, 22–24.

അയ്യായം ഇരുപത്തിമൂന്നു യഥാർത്ഥ ലവേയർ മുദ്രയിടപ്പടയ്ക്കുന്ന സമയത്ത് വളിപ്പടയ്ക്കുന്ന കള്ള ലവേയരെ തിരിച്ചറിയിക്കുകയും. മത്തായി ഇരുപത്തിരണ്ടാം അയ്യായം യശുവിനോടു ഇനി ഒരാളും ഏതെങ്കിലും ചോദ്യവും ചോദിക്കാതിരുന്നതോടെ അവസാനിക്കുകയും; തുടർന്ന് ഇരുപത്തിമൂന്നാം അയ്യായത്തിൽ അവൻ എട്ട് കഷ്ടപരവ്യാപനങ്ങൾ പരസ്പരവിചിത്ര, സന്ദർഭങ്ങൾ പരീക്ഷാകാലം അവസാനിപ്പിച്ച് ഇരുപത്തിരണ്ടാം അയ്യായം നിർവാഹകവിധി ആരംഭിക്കാനിരിക്കുകയുമെന്നതും തിരിച്ചറിയിക്കുകയും. ഇരുപത്തിനാലാം അയ്യായത്തിൽ, അവൻ ദാവോലയത്തെയെ ഹോദുടേ ഭവനമായി തിരിച്ചറിയിക്കുകയും. അയ്യായങ്ങളിലെ ക്രമം കാണുന്നത് പരധാനമാണ്.

Matyu asoree du baako kasi du mmienu no, eda no adi se worewie sone a wode reso apem oha aduanan anan no ano wo Nyankopon ne oman bi a wayi no adi apam no mu. Palmoni ne ne senkyerenne a ewa alfa asoree du baako no, ne Ne senkyerenne a ewa omega asoree du mmienu no,

Sura yang kedua puluh tiga ialah pendamaian, iaitu penyatuan Ilahi dengan insani sebagaimana dilambangkan oleh angka dua puluh tiga. Namun sura ini menceritakan tentang penghakiman eksekutif terhadap lalang, imamat palsu, dan orang Lewi palsu. Setiap imam ialah seorang Lewi, tetapi tidak setiap orang Lewi ialah imam. Dalam kalangan keturunan Lewi, hanya garis keturunan Harun yang layak bagi keimaman. Alkitab menyatakan bahawa orang Lewi akan mula melayani pada umur dua puluh lima tahun, tetapi anak-anak Kehat akan melayani pada umur tiga puluh tahun.

ജഹോവ മോശയോടും അഹരോനോടും അരുളിച്ചെയ്തതു: “ലവിയുടെ പുത്രന്മാരിൽ കോഹാത്തിന്ററെ പുത്രന്മാരെ അവരുടെ കുടുംബങ്ങളനുസരിച്ച്, പിതൃഭവനങ്ങളനുസരിച്ച് എണ്ണുക; മൂപ്പതു വയസ്സു മുതൽ അമ്പതു വയസ്സു വരെ പ്റായമുള്ളവരിൽ, സംഗമനകുടാരത്തിലെ സഭേനപ്റവർത്തനം ചെയ്യാൻ സന്ദൈവത്തിൽ പ്റവശീകകുന്ന എല്ലാവരെയും എണ്ണുക.” സംഖ്യാ 4:1-3

លខេ «30» តំណាងឲ្យពួកសង្គមដដែលស្ថិតក្នុងខុសព្រៃជរបស់កោះហាត
ដដែលជាកូនរបស់លោក ហើយកូនរបស់កោះហាតគឺអារ៉ាម ដដែលជាបិតារបស់អារ៉ុន។
លោកមានន័យថា «ហានភ័យបំប៉ន ឬ ហានឫមជាមួយពុរ»។ កោះហាតមានន័យថា
«ហានបុរមូលផ្តុំឡើងពុររតុតមានរបស់ទុរ»។ អារ៉ាមមានន័យថា
«បុរជាជនដដែលគួរឲ្យមានលើកតម្កកើង» ហើយអារ៉ុនមានន័យថា «អុនកាន់ពន្ធលើ ឬ
អនុគារករីដ៏គួរឲ្យមានលើកតម្កកើង»។

ទាំងអស់នេះបង្កើតជាបង្កាញពីចលនាមួយពីសមុទ្រក្រហមទៅកាន់សីល
ដូចនេះហើយវាបម្រើជានិមិត្តរូបនៃចក្ខុវិស័យព្រះជាម្ចាស់
និងមនុស្សសម្បូរនៃបួនមីនបួនពាន់នាក់ ដដែលជាពុរវិហារមនុស្ស
ដដែលជាមួយពុរវិហារដ៏ទៃវេកាព

នោះពេលដដែលពុរគ្រីស្តនាគពុរហស្តគរបស់ទុរដ៏ចង្វេជាលើកទីពីរ
ដើម្បីបុរមូលបុរជារាស្ត្រក្នុងនៃនោះសំរាប់របស់ទុរដ៏ចូលទៅក្នុងទីបរិសុទ្ធជរបស់ទុរ
ជាកន្លែងដដែលទុរដ៏បន្ទាប់មកលើកពួកគេឡើង ហើយលើកតម្កកើងពួកគេ
ខណៈដដែលពួកគេត្រូវបានបំភ្លឺដោយមហាបូជាបារាយណ៍ស្តី
ដូចដដែលទុរដ៏បានបំភ្លឺសាងរាក់ មសោក និងអាបខេនកោះ។

Nomoro ya “30” e emonisi eleko ya komibongisa mpo na banganga-nzambe; mpe 25, lokola mbula ya Baebele ya Baebele, esengeli kosalelama na 30, molongo likolo ya molongo, mpamba te nganga-nzambe nyonso azalaki Molevi, kasi Molevi nyonso azalaki nganga-nzambe te. Ntuku misato emonisi eleko ya komibongisa oyo ebandaki na 1989, na tango ya nsuka, mpe esukaka na mobeko ya Lomingo na États-Unis. Nomoro ntuku mibale na mitano, lokola elembo ya Baebele ya Baebele, ezali mpe elembo ya bokabwani kati na bituluku mibale, mpe na boyokani na banganga-nzambe emonisi bokabwani. Ntuku mibale na mitano etyaki elembo ya bokabwani ya Baebele ya Baebele mpe Baebele ya lokuta na mobeko ya Lomingo, mpe na likambo ya banganga-nzambe ya solo mpe Baebele ya solo esalaka mpe bokeseni, nzokande, bokabwani ya mabe te, lokola ezali na Baebele ya lokuta.

Kohat ialah salah satu daripada tiga cabang utama bani Lewi (bersama Gersyon dan Merari). Keturunan imam datang secara khusus melalui Harun, keturunan Kohat. Harun ialah keturunan generasi keempat daripada Lewi, dan keistimewaan keimamatan itu dibatasi kepada keturunan lelaki dalam cabang Kohat ini. Orang Kohat secara keseluruhannya (semua keturunan Kohat) mendapat kehormatan untuk mengangkat barang-barang yang paling kudus, tetapi hanya keturunan Harun yang benar-benar dapat melaksanakan fungsi keimamatan di mezbah dan di dalam tempat kudus. Harun melambangkan generasi keempat yang sama seperti “orang-orang tua” dalam kitab Yoel, atau “tua-tua” dalam Yehezkiel fasal lapan, yang sujud menyembah matahari.

Sisitem ya dikhoso tše 24 tše di fpanyetšanago mošomong (dikarolo) bakeng sa baperisita (gape ka tsela e swanago bakeng sa Balefi bao e sego baperisita, mešomong ya thušo bjalo ka dibini le baleti ba dikgoro) e ile ya hlongwa ke Kgoši Dafida. Dafida o ile a rulaganya ditlogolo tša Arone ka dikhoso tše 24 (dikarolo) gore di hlankele ka go fpanyetšana (1 Koronika 24:1–19). Dafida, ka thušo ya baperisita Tsadoko (wa leloko la Eleatsara) le Ahimeleke (wa leloko la Ithamara), o ile a ba arola ka dihlopha tše 24 (16 go tšwa leloko la legolo la Eleatsara, 8 go tšwa go la Ithamara). Go ile gwa dirwa matengwa go laola tatelano ya tirelo.

သင့်ခါရတစ်ဖွဲ့စီသည် တစ်ပတ်လျှင်တစ်ကြိမ် (ဥပုသ်န့မ္မ ဥပုသ်န့အထိ) တစ်နှစ်လျှင် နှစ်ကြိမ် အမှတ်တမ်းဆောင်ရပီပြီ။ ထိုအပင့် ပင်မပွဲတော်ကြီးများဖြစ်သော ပသခါ၊ ပင်တကေတုတခါ၊ တံတော်ပွဲတော်တို့တွင်လည်း သင့်ခါရအားလုံး ပူးပေါင်း၍ အမှတ်တမ်းဆောင်ကြသည်။ ဒါဝိဒ်သည်လည်း ယဇ်ပုရဇာဟိတ်မဟုတ်သော လဝေသားတို့ကို ဂီတ၊ တံခါးစောင့်ခြင်း စသည်တို့အတွက် ၂၄ သင့်ခါရအဖြစ် စီမံခန့်ခွဲတော်မူခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၃–၂၆)။ ဤစနစ်ကို ရှုလေ့မရှိလက်ထက်တွင် အကောင်အထည်ဖော်ခဲ့ပီပြီ (၂ ရာဇဝင်ချုပ် ၈:၁၄) ဒုတိယဗိမာန်တော်ခေတ်တိုင်အောင် ဆက်လက်ကျင့်သုံးခဲ့သည်။ နှစ်ခြင်းဆရာယောဟန်၏ဖခင် ကော့ခရိသည် အဘိယ၏ သင့်ခါရတွင် ပါဝင်ခဲ့သည်—လူကာ ၁:၅; ၁ ရာဇဝင်ချုပ် ၂၄:၁၀။ ယဇ်ပုရဇာဟိတ် ၂၄ သင့်ခါရတို့၏ အစဉ်အလာကို မဲချ၍ သတ်မှတ်ခဲ့ကြပြီး ကော့ခရိသည် အဘိယ၏ သင့်ခါရတွင်ရှိရာ၊ ထို ၂၄ သင့်ခါရအနက် “အငွေ့မ” သင့်ခါရကို ကိုယ်စားပြုသော သင့်ခါရဖြစ်သည်။ “ကော့ခရိ” ဟူသောအမည်၏ အဓိပ္ပာယ်မှာ “ဘုရားသခင်သည် အောက်မေ့တော်မူသည်” ဖြစ်ပြီး သူ၏ဖခင်၏အမည် “အဘိယ” ၏ အဓိပ္ပာယ်မှာ “ဘုရားသခင်သည် ကျွန်ုပ်၏အဖ” ဖြစ်သည်။

Өке Құдай Мәсіхке жол дайындайтын хабаршыны көтеремін деген уәдесін есіне алды. Бірақ Захария жексенбілік заңмен де үйлеседі, өйткені дәл сол жерде сенбі — адамдар әрдайым есте ұстауға тиіс болған күн — соңғы сынаққа айналады. Захария — Әбия тобына жататын, «сегізінші» кезектегі діни қызметкердің бейнесі. Захария періштенің хабарына сенбейді де, ұлы Жохан туғанға дейін мылқау болып қалады. Жохан дүниеге келгенде, Захария Жоханның есімі туралы талқылауға қатысады, содан кейін сөйлейді. Соңғы күндердегі пайғамбарлық сөйлеу — Америка Құрама Штаттарының айдаһарша сөйлейтін кезі.

Maka terjadilah, pada hari yang kedelapan mereka datang untuk menyunatkan Anak itu; dan mereka menamai-Nya Zakharia, menurut nama ayah-Nya. Tetapi ibu-Nya menjawab dan berkata, “Tidak demikian; melainkan Ia akan disebut Yohanes.” Dan mereka berkata kepadanya, “Tidak seorang pun dari sanak keluargamu yang disebut dengan nama itu.” Lalu mereka memberi isyarat kepada ayah-Nya, bagaimana ia menghendaki Anak itu disebut. Maka ia meminta sebuah batu tulis, lalu menulis, katanya, “Nama-Nya ialah Yohanes.” Dan mereka

semua menjadi heran. Seketika itu juga terbukalah mulutnya, dan terlepaslah lidahnya, lalu ia berkata-kata dan memuji Allah. Lukas 1:59–64.

Johane Mokolobetsi ke wa tirelo ya borobedi ya ga Abija, fela jaaka rraagwe a ne a le jalo. Mo losokong lwa ga Johane, ka letsatsi la borobedi leina la gagwe le a fetolwa. Johane Mokolobetsi o emela bao e leng baperesiti, ba kokomaneng ya bone, ba ba leng mo kamanong ya kgolagano le Modimo, yo o fetolang leina la bone (go tswa kwa Laodikia go ya kwa Filadelofia), a ba tshwaya ka sesupo sa kgolagano, fa United States e bua jaaka kgogela.

Ka mi ni tempel blong God. Ol profetik laen we oli tokbaot tempel oli stap toktok long ol man mo ol woman wanwan, mo tu long saed blong bodi tugeta, from we jos blong God tu i wan tempel. Mo, i gat wan heavenli tempel, mo hemia Kraes we i bildim tempel blong Hae Masta. Hem nao i putum fandesen mo i putum kapston antap long tempel. Long saed blong namba “25” olsem wan saen, 25 i stanap blong ol Livaet, we oli klinim olgeta (separetem olgeta) long ol giaman Livaet long Malakae japta tri, mo we oli tu oli mekem oli kam klin long sem pat ya. Long Esikel japta 40 kasem 48, oli tokbaot wan simbolik tempel wetem plante smol toktok gud. Wota blong laef i kamaot long tempel ya mo i fulumap wol.

“Pdnm cekeraan nyang Allah rancang kuteuntôh nyan meuhase ngön ureuëng-ureuëng hamba-Nyan, supaya nan Nyan dumuliakan. Allah geupeujeut Yusuf saboh mata ie udep keu bangsa Mesir. Meulalui Yusuf, udep ban mandum bangsa nyan geupeulheueh. Meulalui Daniel, Allah geupeulheueh udep ban mandum ureuëng beuet-bijaksana di Babilon. Nyan ban penyelamatan nyoe jeut keu peuëjaran lambang; nyan geupeujeulas keu rakyat berkat-berkat rohani nyang geutawarkön keu awaknyan meulalui hubungan ngön Allah nyang Yusuf ngön Daniel sembah. Lagee nyan cit bak uroe nyoe, meulalui umat-Nyan Allah geuhajat keu maba berkat keu donya. Tiap-tiap peugawè nyang Christos meurumat dalam hatee jih, sapeue nyang akan peunampông gaseh-Nyan keu donya, nyan na peugawè saban ngön Allah keu berkat umat manusia. Lagee jih geutarima dari Juruseulamat kurnia keu geubagi bak ureuëng laén, dari ban mandum keuadaan jih meualèr u ateuh arôh udep rohani. Christos troh sabagai Tabib Raya keu geupeubaih luka nyang dosa peugot dalam keluarga manusia; ngön Roh-Nyan, nyang geukeruja meulalui hamba-hamba-Nyan, geupeusampoe bak manusia nyang sakét sabab dosa, nyang meunanggông peudèh, saboh kuasa peubaih nyang raya, nyang manfa’at keu tubôh ngön jiwa. ‘Bak uroe nyan,’ kheun Kitab Suci, ‘na saboh mata ie nyang geubuka keu rumoh Daud ngön keu awak Yerusalem keu dosa ngön keu kenajisan.’ Zakharia 13:1. Ië-ië dari mata ie nyan meusibôt peuguna peubaih nyang akan geupeubaih dua-dua, peunyaket jasmani ngön kelemahan rohani.”

“Из этого источника течёт могучая река, виденная в видении Иезекииля. «Эти воды текут к восточной стороне, и сойдут на равнину, и войдут в море; и воды его, войдя в море, сделаются здоровыми. И будет, всё живое, пресмыкающееся там, где войдут два потока, будет живо.... У потока по берегам его, с той и с другой стороны, будут расти всякие деревья, доставляющие пищу; лист их не будет вянуть, и плоды на них не будут истощаться; каждый месяц будут созревать новые, потому что вода для них течёт из святилища; плоды их будут употребляемы в пищу, и листья — на врачевание». Иезекииль 47:8–12.” Свидетельства для Церкви, том 6, с. 227.

ទិសកុការ:របស់អសេគោល គឺជានិមិត្តសញ្ញាព្យាយាមករណ៍ដ៏ខ្ពង់ខ្ពស់បំផុត
ហើយនៅក្នុងវិវរណៈ ជំពូកទី១១ យ៉ូហានគួរឲ្យមានបញ្ញាជាឱយវាស់ទិសកុការ:
ប៉ុន្តែត្រូវទុកចោលទីលានខាងក្រៅ។
នៅពេលយើងផ្លូវដ៏ដូចនោះចំពោះទិសកុការ:របស់អសេគោល យើងឃើញថា
លេខពីរដែលចេញលេខបំផុតនៅក្នុងវិមាត្រនៃទិសកុការ: គឺជាឱយបញ្ជីជិតភាព។ ៥០
ហត្ថ គឺជាលេខដែលចេញលេខបំផុត ហើយវាគួរឲ្យមានផ្លូវដ៏មុតងទៀត ១១ ដង
ជាប្រវែងសរុបនៃសំណុំទ្វារនីមួយៗ (អសេគោល 40:15, 21, 25, 29, 33, 36, ជាដើម)។ ៥០
ក៏គួរឲ្យមានប្រវែងមុខប្រវែងជញ្ជាំង និងបន្ទប់ខ្លះៗផងដែរ (42:7-8)។
វាកំណត់ប្រវែងពេញលេញនៃផ្ទៃល្អវត្ថុនិងកាត់ទ្វារ
ចាប់ពីកម្រិតចូលខាងក្រៅរហូតដល់កម្រិតចូលខាងក្នុង។

25 hasta ialah ukuran kedua yang paling menonjol dengan jelas. Ukuran ini diulangi 10 kali sebagai lebar dan luas kompleks-kompleks pintu gerbang (Yehezkiel 40:13, 21, 25, 29, 30, 33, 36). Apabila digabungkan, 50 dan 25 membentuk pola segi empat tepat 50 kali 25 yang konsisten bagi enam pintu gerbang utama. Padanan 50 kali 25 ini mendominasi penerangan seni bina tentang pintu-pintu gerbang yang menuju ke kawasan-kawasan bahagian dalam. Tiada pasangan ukuran lain yang diulangi dengan kekerapan yang begitu sistematik dalam bangunan bait itu sendiri.

Orang Lewi mulai memasuki pelayanan aktif pada usia 25 tahun (Bilangan 8:24: “dari yang berumur dua puluh lima tahun ke atas mereka harus masuk untuk melakukan pekerjaan pelayanan”). Mereka melayani sampai usia 50 tahun (Bilangan 4:3, 39, 43; 8:25: “sampai yang berumur lima puluh tahun”). Ini menghasilkan tepat 25 tahun masa pelayanan aktif (50 – 25 = 25).

Naho izany, ilay fe-potoana 25 taona amin’ny fanompoana levitika dia hita taratra mivantana ao amin’ireo refin’ny 25 sy 50 hakiho izay manjaka amin’ny vavahady sy ny rafitry ny tempoly—dia ilay toerana indrindra izay nanompoan’ny Levita. Ny refin-drafitra fototry ny tempolin’i Ezekiela, izany hoe ny tempolin’ny fiangonana mpandresy sy ny iray hetsy sy efatra amby efatra alina, dia voarakitra ara-maritrano ao amin’ilay tempoly indrindra izay tokony hanompoany; TOY ny maha-voaorina ao amin’ilay tempoly indrindra izay tokony hanompoan’ny olon’Andriamanitra ny krômozôma enina amby efapolo. Napetrak’i Palmoni teo amin’ny tempolin’ny olombelona tsirairay sy teo amin’ny tempolin’ny vatana iombonana izay ho Ampakariny ny soniany.

Re tla tšwela pele ka mela eno mo setlhogong se se latelang.

“Orang-orang yang memegang jawatan yang bertanggungjawab tidak boleh menganut prinsip-prinsip dunia yang mementingkan diri dan boros, kerana mereka tidak mampu berbuat demikian; dan sekalipun mereka mampu, prinsip-prinsip seperti Kristus tidak akan mengizinkannya. Pengajaran yang beraneka perlu diberikan. ‘Kepada siapakah Ia akan mengajarkan pengetahuan? dan kepada siapakah Ia akan membuat memahami ajaran? kepada mereka yang telah bercerai susu, dan yang telah dipisahkan dari buah dada. Kerana hukum haruslah atas hukum, hukum atas hukum; baris atas baris, baris atas baris; di sini sedikit, dan di sana sedikit.’ Demikianlah firman Tuhan harus dengan sabar dibentangkan di hadapan anak-anak dan terus dihadapkan kepada mereka, oleh ibu bapa yang percaya kepada firman Allah. ‘Sebab dengan bibir yang kelu dan dengan lidah yang lain Ia akan berfirman kepada bangsa ini. Kepada mereka Ia berfirman, Inilah perhentian yang dengannya kamu boleh

memberikan perhentian kepada orang yang letih; dan inilah penyegaran itu: namun mereka tidak mahu mendengar. Tetapi firman Tuhan itu bagi mereka adalah hukum atas hukum, hukum atas hukum; baris atas baris, baris atas baris; di sini sedikit, dan di sana sedikit; supaya mereka pergi, dan tersungkur ke belakang, dan diremukkan, dan terjerat, dan tertangkap.’ Mengapa?—kerana mereka tidak mengindahkan firman Tuhan yang datang kepada mereka.”

“Ini berarti mereka yang tidak menerima pengajaran, melainkan memelihara hikmat mereka sendiri, dan telah memilih untuk bertindak menurut gagasan mereka sendiri. Tuhan memberikan kepada mereka ujian ini, supaya mereka either mengambil posisi untuk mengikuti nasihat-Nya, atau menolak dan bertindak menurut gagasan mereka sendiri, dan kemudian Tuhan akan membiarkan mereka kepada hasil yang pasti itu. Dalam segala jalan kita, dalam segala pelayanan kita kepada Allah, Ia berfirman kepada kita, ‘Berikanlah kepada-Ku hatimu.’ Roh yang tunduk dan mau diajar itulah yang Allah kehendaki. Yang memberikan kepada doa keutamaannya ialah kenyataan bahwa doa itu dihembuskan dari hati yang penuh kasih dan taat.”

“Radite tsa Modimo di batla dilo dingwe mo bathong ba Oona; fa ba re, Nka se neele pelo ya me go dira selo se, Morena o ba lesa ba tswelele mo kahlolong ya bone e ba akanyang gore e botlhale, ba se na botlhale jwa legodimo, go fitlha lokwalo lo [Isaia 28:13] lo dirafala. Ga lo a tshwanela go re, Ke tla latela kaelo ya Morena go fitlha fela mo ntlheng nngwe e e dumalanang le kahlolo ya me, mme morago lo ngaparele dikgopolo tsa lona, lo gana go bopiwa ka setshwano sa Morena. A go botsiwe potso e e reng, A mo ke thato ya Morena? e seng, A mo ke mogopolo kgotsa kahlolo ya—?” Testimonies to Ministers, 419.